



ទិវារត់ប្រណាំង ស្ត្រី ចម្ងាយ ១០គ.ម
Women Run 10K

០៨ មីនា ២០២៣
08 March 2023



Botumvatey Pagoda Park, Phnom Penh

បែបបទនៃការចុះឈ្មោះ/Registration Form

Official Code:

ចាប់ទទួលចុះឈ្មោះ:

ពីឡើយនេះរហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ២០២៣ / Now till 02 February, 2023

	Distance	Gender	Ages	Expatriate	Cambodian
<input type="checkbox"/>	១០ គ.ម ប្រណាំងរត់ 10km Race	បុរស/នារី Men/Women	ចាប់ពី១៣ឆ្នាំឡើង 13yrs/Over	២៥ ដុល្លារ USD 25.00	១៥ ដុល្លារ USD 15.00
<input type="checkbox"/>	០៤គ.ម លក្ខណៈគ្រួសារ 04km Fun Run	បុរស/នារី Adult/Kid	ទូទៅ Open	១៥ ដុល្លារ USD 15.00	១០ ដុល្លារ USD 10.00

រាល់កីឡាករ-កីឡាការីនីមួយៗត្រូវបង្ហាញភាគ ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងមុនពេលចូលកន្លែងរៀបចំកម្មវិធី

ព័ត៌មានសង្ខេប / Participant Information

នាមត្រកូល / Last Name : _____ នាមខ្លួន / First Name: _____

សញ្ជាតិ / Nationality: _____ ភេទ / Gender: _____ អាយុ / Age: _____

ទូរស័ព្ទលេខ / Telephone: _____ អ៊ីមែល / E-mail: _____

អាសយដ្ឋាន / Address in Cambodia: _____

ប្រវត្តិសុខភាពសង្ខេប / Medial History: _____

ទំនាក់ទំនងបន្ទាន់(អ្នកជិតជិត) /Emergency Contact: _____ ទូរស័ព្ទលេខ / Telephone: _____

សូមជ្រើសរើសទំហំអាវយីត/ XS S M L XL XXL

Please circle of one your T-Shirt Size

តើអ្នកដឹងអំពីទិវារត់ប្រណាំងដើម្បីស្ត្រី ដោយរបៀបណា?
How did you know the Phnom Penh woman's day run event?

ខិតប័ណ្ណ/Brochure មិត្តភក្តិ/Friend ហ្វេសប៊ុក/Facebook គេហទំព័រ/Website ផ្សេងៗ/Other

សេចក្តីប្រកាស/Declaration

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមានសុខភាពល្អគ្រប់គ្រាន់ដើម្បីចូលរួមប្រកួត ព្រមទាំងទទួលខុសត្រូវចំពោះហានិភ័យផ្ទាល់ខ្លួន ហើយអ្នករៀបចំកម្មវិធីនឹងមិនត្រូវទទួលខុសត្រូវចំពោះហានិភ័យផ្សេងៗដែលអាចនឹងកើតមានឡើយ ការរងរបួស, បាត់បង់ស្មារតី, ឬប្រការណាមួយដែលកើតឡើងជាយថាហេតុ

I certify that I am medically fit to compete and fully understand that I enter at my own risk and organizers will not be responsible for any injury, illness of loss, during or as a result of the event.

ហត្ថលេខា និងឈ្មោះ/Signature with Name: _____ កាលបរិច្ឆេទ/Date: _____



ទិវារត់ប្រណាំង ស្ត្រី ចម្ងាយ ១០គ.ម
Women Run 10K

០៨ មីនា ២០២៣
08 March 2023



Botumvatey Pagoda Park, Phnom Penh

ចុងសន្លឹកបញ្ជាក់ការចុះឈ្មោះ/Confirmation Sheet

Official Code:

សូមយកវិក័យបត្រ ឬចុងសន្លឹកដែលមានឈ្មោះរបស់អ្នកបន្ទាប់ពីបានចុះរួច ដើម្បីទទួលយកអាវ ក្រណាត់ និងលេខពាក់តាមអាសយដ្ឋានខាងក្រោម៖
Please kindly present this confirmation to our staff to collect your race pack (T-shirt and Race Number) at Race Pack Collection Spot as below mentioned:

ទីតាំងទទួលយកសំបុត្រ/ Race Pack Collection Spot	Category	Start time
ទីតាំង/Location : សួនច្បារវត្តបុទុមវតី / Botum Pagoda Park	<input type="checkbox"/> ១០ គ.ម/ 10Km	6:15AM
ពេលវេលា/Date & Time : 06-07 March, 2023@ 9:00AM-5:00PM	<input type="checkbox"/> ០៤គ.ម/ 04Km	6:25AM
ទូរស័ព្ទ/Telephone : 015 213 525 069 213 525		

Note: All participants should arrive at the start line at least 30mn before the start time.

ឈ្មោះកីឡាករ/Runner Name: _____

សញ្ជាតិ/Nationality : _____ អាយុ/Age: _____ ភេទ/Gender: _____ អាវយីត/T-shirt size: _____

យល់ព្រម/Approved by : _____ កាលបរិច្ឆេទ/Date: _____ ប្រាក់បានបង់/Payment Status: _____

****All registration fee are non-refundable, non-transferable to another competitor or other events****